

សិក្ខាសាលាថ្នាក់តំបន់ស្តីពី

“ ការផ្សព្វផ្សាយកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-
២០១៨”

រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥

បទអន្តរាគមន៍ស្តីពី

ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងការផ្សារភ្ជាប់គ្នា
រវាងសកម្មភាពកែទម្រង់ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាទៅវិញទៅមក

ឯកឧត្តម ង៉ាន់ ចំរីន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
និងជាអនុប្រធានប្រតិបត្តិលេខាធិការដ្ឋាន គ.ជ.អ.ប

មាតិកា

- I. ប្រវត្តិសង្ខេប
- II. សមិទ្ធផលសំខាន់ៗនៃកំណែទម្រង់ D&D
- III. ភាពប្រទាក់ក្រឡាគ្នារវាង D&D និង PAR និង PFM

១. ប្រវត្តិសង្ខេប

ការប្តេជ្ញាចិត្តផ្នែកនយោបាយ

រាជរដ្ឋាភិបាលមានឆន្ទៈផ្នែកនយោបាយ និងមានភាពជឿជាក់យ៉ាងខ្លាំងទៅលើតួនាទីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីធានាដល់ការកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។



បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ ២០០២

បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ ២០០៩

១. ប្រវត្តិសង្ខេប (ត)

កម្មវិធីជាតិ៖ ផែនការបង្ការការដុះដុះការអនុវត្តកំណែទម្រង់
វិស័យការ

(២០១១-២០១៩)

និងវិសហមជ្ឈការ



ផ្នែកទី១ ៖ ២០១១-២០១៤

ផ្នែកទី២ ៖ ២០១៥-២០១៧

ផ្នែកទី៣ ៖ ចាប់ពី ២០១៨

ផ្តោតលើការអភិវឌ្ឍគោល
នយោបាយ ការរៀបចំ
ឡើងវិញនូវរចនាសម្ព័ន្ធ
ប្រព័ន្ធ និងនីតិវិធីអនុវត្ត
ការងាររបស់រដ្ឋបាលថ្នាក់
ក្រោមជាតិ

ផ្តោតទៅលើការពង្រឹង
និងការគាំទ្រលើការអនុវត្ត
ការងារតាមប្រព័ន្ធ នីតិវិធី
និងយន្តការដែលបាន
រៀបចំបង្កើតនៅក្នុងផ្នែក
ទី១

ផ្តោតទៅលើការបន្ត
ជំរុញ ការទទួលខុស
ត្រូវ និងស្វ័យភាពលើ
ការផ្តល់សេវា និងការ
អភិវឌ្ឍមូលដ្ឋាន

២. សមិទ្ធផលសំខាន់ៗនៃកំណែទម្រង់ D&D

ផអពទី១ ៖

- កែសម្រួលរចនាសម្ព័ន្ធនិងនីតិវិធីអនុវត្តការងាររបស់ SNA
- ប្រព័ន្ធកសាងផែនការ
- ប្រព័ន្ធផ្ទេរមូលនិធិនិងគ្រប់គ្រងហិរញ្ញវត្ថុក្រុង ស្រុក
- ប្រព័ន្ធគ្រប់គ្រងបុគ្គលិកនិងអភិវឌ្ឍធនធានមនុស្ស
- កិច្ចដំណើរការផ្ទេរមុខងារ ធនធាន
- យន្តការផ្តល់សេវារបស់ SNA
- ។ល។



បង្កើតបាននូវមូលដ្ឋានគ្រឹះសំខាន់ៗនៃកំណែទម្រង់ ដែលធានាដល់ការលើកកម្ពស់នូវស្វ័យភាព ការទទួលខុសត្រូវនិរន្តរភាព និងការបង្កើនប្រសិទ្ធភាពការងារជាបណ្តើរៗរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងមានការចូលរួមចំណែកពីសំណាក់ប្រជាពលរដ្ឋ



រៀបចំ ផអព ទី២

២. សមិទ្ធផលសំខាន់ៗនៃកំណែទម្រង់ D&D (ត)

ផ្នែក ទី២

គោលបំណង ៖ ការជំរុញឱ្យរដ្ឋ
បាលថ្នាក់ក្រោមជាតិផ្តល់សេវា
សាធារណៈ និងអភិវឌ្ឍមូលដ្ឋាន
បានកាន់តែច្រើន កាន់តែល្អ
ប្រសើរ កាន់តែមានលក្ខណៈ
ឆ្លើយតបទៅនឹងសេចក្តីត្រូវការ
របស់ប្រជាពលរដ្ឋ។



អាទិភាពនៃ ផ្នែកទី២ ៖

- ទីមួយ ៖ ការពង្រឹងការគ្រប់គ្រងកិច្ចដំណើរ
ការកំណែទម្រង់
- ទីពីរ ៖ ការលើកកម្ពស់គណនេយ្យភាពតាម
បែបប្រជាធិបតេយ្យ
- ទីបី ៖ ការពង្រឹងការគ្រប់គ្រង និងការ
អភិវឌ្ឍធនធានមនុស្ស
- ទីបួន ៖ ការផ្ទេរមុខងារ និងធនធាន
- ទីប្រាំ ៖ ការធ្វើវិមជ្ឈការហិរញ្ញវត្ថុ

៣. ភាពប្រទាក់ក្រឡាគ្នារវាងកំណែទម្រង់ D&D, PAR, PFM

កំណែទម្រង់ D&D
មានចរិតជា
កំណែទម្រង់ នយោបាយ
និង រដ្ឋបាល
មានផលប៉ះពាល់ជា
លក្ខណៈអន្តរវិស័យ



ចាំបាច់ត្រូវមានភាពប្រទាក់ក្រឡា និងស៊ីសង្វាក់
គ្នាជាមួយកម្មវិធីនៃកំណែទម្រង់ពាក់ព័ន្ធផ្សេង
ទៀត ជាពិសេស ៖

- កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ
- កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសា
ធារណៈ។

៣. ភាពប្រទាក់ក្រឡាគ្នារវាងកំណែទម្រង់ D&D, PAR, PFM

កំណែទម្រង់ D&D
 រចនាសម្ព័ន្ធស្ថាប័ន
 ការផ្ទេរមុខងារ
 ការគ្រប់គ្រងបុគ្គលិក
 វិមជ្ឈការហិរញ្ញវត្ថុ

កំណែទម្រង់ PAR

កំណែទម្រង់ PFM

ការគ្រប់គ្រងបុគ្គលិក:
 •ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស
 •ការអភិវឌ្ឍធនធានមនុស្ស

វិមជ្ឈការហិរញ្ញវត្ថុ
 •មូលនិធិឆន្ទានុសិទ្ធិ
 •មូលនិធិមានភ្ជាប់លក្ខខណ្ឌ
 •ចំណូលផ្ទាល់
 •មូលនិធិ SNIF

ការផ្តល់សេវា និងការអភិវឌ្ឍ
 ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព

៣. ភាពប្រទាក់ក្រឡាគ្នារវាងកំណែទម្រង់ D&D, PAR, PFM

ការរៀបចំ និងអនុវត្តប្រកបដោយភាពប្រទាក់ក្រឡា
និងស៊ីសង្វាក់គ្នាពិតជាកត្តាដ៏សំខាន់ក្នុងការធានានូវ
ជោគជ័យនៃកម្មវិធីកំណែទម្រង់ទាំងបី។

សូមអរគុណ!